ឧទសន្ត័ន្ទ ២

មេៀមនេះច្រាត់ខាតញ្ចម់ នៅននាគារគ្រៅប្រនេស តាមមេៈសេទាអេស៊ីលីខាអ៊ីននើណែត

១ សេទាអេស៊ីលីខាអ៊ីតឆើលែនត តួ១ប្រព័ន្ធ RIB

ដើម្បីឲ្យការផ្ទេរប្រាក់ទទួលបានជោគជ័យ អតិថិជនត្រូវអនុវត្តតាមលំដាប់លំដោយដូចខាងក្រោម ៖

► Login RIB \rightarrow Enter User Name \rightarrow Enter Password



- ផ្ទៀងផ្ទាត់ការចូលប្រព័ន្ធ ៖
 - ប្រព័ន្ធបញ្ជូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្វដៃ



Enter PIN to approve on PUSH Authentication to verify Log in RIB system



នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល

> ប៊ុប៊Ωើ Home → Overseas Fund Transfer

អេស៊ីលីដា 丫	Retail Internet Banking	🚫 🏭 Engleh •
🔓 Home 🛑	Assault Balance	_
🛍 Exchange Rate		*
Account Services	Quick Task 🏚	*
🐻 Term Deposit		
📑 Bill Payment >	Notification	
😤 Loan Service 📏	Show All 👻 👔	Search by subject Q +
🐻 Tax Payment 💦 👌		
📾 Cheque Services 💦 👌		
	You have no message.	
③ Overseas Fund Transfer		i∈ < 1 + > ⊨ 10 Rows +
🖗 Tan Ha		

ជ្រើសយក Batch Upload រួចបញ្ចូលព័ត៌មានផ្ទេរប្រាក់ ដើម្បី Upload file excel ដូចខាងក្រោម ៖

- Select your account : ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
 - Transfer Type : ជ្រើសរើស "Immediate/Future"
- 🖲 Attachment File : ចុច "Select File" ដើម្បីទាញយក Soft Excel នៃទិន្នន័យផ្ទេរប្រាក់ ដែលបានរៀបចំរូច
 - 🜒 ចុំចិបញ្ហូន "🗹 / Submit"

Overseas Fund Transfer			Transaction List
Single Payment Batch Upload			
Select your account 🚺			
0001-04208201-11 USD 10,000.00	0001-04208201-22 THB 400,000.00	0001-04208201-33 KHR 40,000,000.00	0001-04208201-44 EUR 10.000.000
0001-04208201-66 USD 10,000.00	0001-04208201-77 THB 0.00	0001-04208201-88 AUD 10,000.00	
Transfer Type • 2	•	(ភញ្ជយកគំរូតារាងផ្ទេរប្រាក់ក្រៅប្រទេស ជា File Excel
Attachment File 3		Ĺ	พยุโฟกอนนอเซ กิมกรณ เจเป็นกินชิ เวอ
Sample_Overseas_Transfer RIB1xIsx 22.49 KB	×		
You can only upload Excel file, maximum 1 MB.			9
			Submit

ទិន្នន័យដែលបាន Upload រួច ប្រព័ន្ធនឹងបង្ហាញជាប្រតិបត្តិការដាច់ដោយឡែកពីគ្នា ដូច្នេះសូមផ្ទៀងផ្ទាត់ ប្រតិបត្តិការផ្ទេរប្រាក់ឡើងវិញ មុនពេលចុចបញ្ហូន "Confirm"

Reta	il In	iternet Bankin	g						😣 🏭 English	÷
0	vers	eas Fund Transf	er - Confirmation							1
Acc Acc Tra Tot	count count nsfer al De	t No. t Name Type abit Amount	: USD 0001-04208201- : Pilot RIB New 1 : Immediate : USD 8,884.93	n					9	
1	No.	Transaction Date	Beneficiary Bank	To Account No.	To Account Name	Transfer Amount	Total Fee Amount	Fee By	Purpose	
1	1	29-Feb-2024 12:47:33	CITI BANK NA	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	USD 100.00	USD 45.00	OUR	TEST PILOT ON RUN BATCH FILE FOR CIB AND RIB WITH LONG NARRACTIVE	
	2	29-Feb-2024 12:47:33	CITI BANK NA	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	THB 25,000.00	USD 15.00	SHA	TEST IMPROVE FIELD PURPOSE IN IB BY LENGTH INCREASING TO 300 CHARACTERS FOR BE RIB AND C	
	3	29-Feb-2024 12:47:33	COMMONWEALTH BANK	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	EUR 500.50	USD 15.00	SHA	FOR THE FIRST PAGE IS SHOW NORMAL AMT AS OUR 30USD THEN TO NEXT PAGE IF CUSTOMER INPUT	
	4	29-Feb-2024 12:47:33	COMMONWEALTH BANK	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	AUD 1,009.00	AUD 22.81	BEN	TEST IMPROVE FIELD PURPOSE IN IB BY LENGTH INCREASING TO 300 CHARACTERS FOR BE RIB AND C	
	5	29-Feb-2024 12:47:33	MAYBANK	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	CAD 5,000.00	USD 15.00	SHA	ផ្ទេរប្រាក់ក្រៅប្រទេស ទៅធនាគារ MIZUHO BANK នៅប្រទេសថៃ កម្រៃសេវា (OUR FEE) គឺអត្រា 0.25%នៃចំនួនទឹកប្រ	
	6	29-Feb-2024 12:47:33	MAYBANK	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	JPY 350,000.00	JPY 2,235.00	BEN	TEST PILOT ON RUN BATCH FILE FOR CIB AND RIB WITH LONG NARRACTIVE	
	7	29-Feb-202412:47:33	SIAM COMMERCIAL BANK	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	VND 500,000.00	USD 15.00	SHA	ផ្ទេរប្រាក់ក្រៅប្រទេស ទៅធនាគារ MIZUHO BANK នៅប្រទេសថៃ កម្លៃសេវា	
	8	29-Feb-2024 12:47:33	COMMON WEALTH ,LTD CO (2)	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	SGD 150.00	USD 15.00	SHA	ផ្ទេរប្រាក់ក្រៅប្រទេស ទៅធនាគារ MIZUHO BANK នៅប្រទេសថៃ កម្លៃសេវា	
	9	29-Feb-2024 12:47:33	BANK OF CHINA , LIMITED COPNAY	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	CNY 900.00	USD 45.00	OUR	TEST PILOT ON RUN BATCH FILE FOR CIB AND RIB WITH LONG NARRACTIVE	
	10	29-Feb-2024 12:47:33	BANK OF CHINA , LIMITED COPNAY	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	USD 350.00	USD 15.00	SHA	TEST PILOT ON RUN BATCH FILE FOR CIB AND RIB WITH LONG NARRACTIVE	/
<									,	
									Confirm	

- ប្រព័ន្ធបញ្ចូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្វដៃ
- ការផ្ទៀងផ្ទាត់ប្រតិបត្តិការ ۶



Enter PIN to approve on PUSH Authentication to verify transaction •

	ACLEDA Authentication	ACLEDA	Authentication	ACLED	A Authentication		EDA Authentication
10.38	ACLEDA	Login Details		Login Details		Notification History	
Tuesday, 21 December		User ID	TUYCHANRATANA	User ID	CDU2.MAKER	1	UserID : TUYCHANRATANA
		IP	10.50.108.62	IP	10.50.108.62	Action	Login
ACLEDA AUTHENTICATION now	User ID TUYCHANRATANA	Location		Location		Status	Approved
ACLEDA Internet Bank		Location				IP	10.50.108.62
		Date	20/06/2022	Date	04/01/2024	Location	
No Older Notifications			58 Seconds Expir	Evoiry Time	EQ Seconds	Date	20/06/2022
	LOGIN	Expiry Time		copity fifte	39 Seconds	Expiry Time	60Seconds
		Message	Please verify your login request on 20- Jun-2022 13:42:57	Message	Please verify your login	Message	Please verify your login request on 20-Jun-2022 13:42:57
	Don't have account yet? Create One			Message	Jan-2024 09:02:56		
						Action	Transaction
						Status	Approved
					A	IP	10.50.108.62
					.	Location	
				Variaba	in an	Date	20/06/2022
-				Lo	igin Request	Expiry Time	605econds
		-				Message	Please verify that you have made Bill Payment request on 20-Jun-2022 13:38:38
					ок		
					<u> </u>	Action	Login
0 0		DENN		DENN	ADDONE	Status	Approved
	©ACLEDA Bank Plc. Version 2.9	DENY	APPROVE	DENY	APPROVE	IP	10.50.108.62

ប្រព័ន្ធបង្ហាញ "Your transaction is pending for verification from Bank" មានន័យថាប្រតិបត្តិការទទូលបាន ≻ ជោគជ័យ និងរង់ចាំការត្រូតពិនិត្យ និងអនុម័តិពីធនាគារ។

R	Retail Internet Banking										
Ī	SUCCESS Your transaction is p	pending for verification fro	om Bank.						×		
j	Overseas Fund	Transfer	Search		۹ 🕇						
	Transaction No.	Transaction Date	Account No.	Account Name	Account No./IBAN	Beneficiary name	Transfer Amount Transfer Type	Status	Action		
	ROS2406000014	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465465464654646564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	USD 350.00 Immediate	Pending Bank	Z		
	ROS2406000013	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	CNY 900.00 Immediate	Pending Bank	Z		
	ROS2406000012	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	SGD 150.00 Immediate	Pending Bank	Ø		
	ROS2406000011	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	VND 500,000.00 Immediate	Pending Bank	Z		
	ROS2406000010	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	JPY 350,000.00 Immediate	Pending Bank	Z		
	ROS2406000009	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	CAD 5,000.00 Immediate	Pending Bank	Z		
	ROS2406000008	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	AUD 1,009.00 Immediate	Pending Bank	Z		
	ROS2406000007	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465465464654646564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	EUR 500.50 Immediate	Pending Bank	Z		
	R052406000006	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465465464654646564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	THB 25,000.00 Immediate	Pending Bank			
	ROS2406000005	29-Feb-202412:47:33	USD 0001-04208201-11	Pilot RIB New 1	T54565465465465464654646 564646465546	TEST PILOT FOR RUN BATCH FILE ON CIB AND RIB	USD 100.00 Immediate	Pending Bank			
							H < 1	<u> </u>) Rows 🔹		